



**អ្នកបកប្រែភាសាផ្ទាល់មាត់ & និងអ្នកបកប្រែភាសាសរសេរ ចំពោះស្ថានភាពបញ្ហាសុខភាពផ្លូវចិត្ត**

**1. តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកផ្តល់សេវាកម្មសុខភាពផ្លូវចិត្តរបស់ខ្ញុំមិនចេះនិយាយភាសារបស់ខ្ញុំ?**

អ្នកអាចស្នើសុំឱ្យមានអ្នកបកប្រែភាសាផ្ទាល់មាត់ ឬសរសេរ ។ នេះជាការតម្រូវ ដូច្នេះ អ្នកមានឱកាសស្នើគ្នា ដើម្បីបានទទួលអត្ថប្រយោជន៍ពីសេវាកម្ម ។ ការបដិសេធមិនឱ្យអ្នកបានទទួលឱកាសបែបនេះ គឺជាការរើសអើង ។

**2. តើអ្នកបកប្រែភាសាផ្ទាល់មាត់ និងអ្នកបកប្រែភាសាសរសេរ ខុសគ្នាយ៉ាងដូចម្តេច?**

អ្នកបកប្រែភាសាផ្ទាល់មាត់ បកប្រែភាសានិយាយ ពីភាសារបស់អ្នកទៅជា ភាសាអង់គ្លេស និងពីភាសាអង់គ្លេស មកភាសារបស់អ្នកវិញ ។ អ្នកបកប្រែភាសាសរសេរ បកប្រែភាសាដែលគេសរសេរជាភាសាអង់គ្លេសទៅជាភាសារបស់អ្នក និងបកប្រែនូវភាសាដែលគេសរសេរជាភាសារបស់អ្នកទៅជាភាសាអង់គ្លេសវិញ ។

**3. តើអ្នកណាជាអ្នកផ្តល់ឱ្យខ្ញុំនូវអ្នកបកប្រែភាសាផ្ទាល់មាត់ ឬភាសាសរសេរ?**

ទាំងអ្នកផ្តល់សេវាកម្មថែទាំជម្ងឺសុខភាពផ្លូវចិត្តរបស់រដ្ឋ និងឯកជន ដោយរួមទាំងអ្នកផ្តល់សេវាកម្មដែលជាប់កិច្ចសន្យាជាមួយនឹងស្រុក គឺជាអ្នកផ្តល់អ្នកបកប្រែភាសាឱ្យអ្នក ។

**4. តើសេវាកម្មបកប្រែភាសាផ្ទាល់មាត់ ឬសរសេរ ជាសេវាកម្មដែលផ្តល់ឱ្យដោយមិនគិតថ្លៃមែនទេ?**

បាទ/ចាស ។

**5. តើអ្វីជាវិធីដ៏ល្អបំផុត ដើម្បីបានទទួលអ្នកបកប្រែភាសាផ្ទាល់មាត់ ឬភាសាសរសេរ?**

អ្នកត្រូវសួរអ្នកបកប្រែភាសាផ្ទាល់មាត់ពីអ្នកផ្តល់សេវាកម្មរបស់អ្នក ។ អ្នកអាចស្នើសុំអ្នកបកប្រែភាសាក្នុងពេលដែលអ្នកបានធ្វើការណាត់ជួបជាលើកទីមួយ ។ ការធ្វើបែបនេះ ដើម្បីធានាបានថា នឹងមានអ្នកបកប្រែភាសាផ្ទាល់មាត់នៅរង់ចាំជួយអ្នក ពេលអ្នកមកជួបពេទ្យ ។

អ្នកផ្តល់សេវាកម្ម គួរប្រាប់អ្នកពីរបៀបបានទទួលអ្នកបកប្រែភាសាផ្ទាល់មាត់ ឬភាសាសរសេរ ។ ព័ត៌មាននេះ គួរតែយកទៅបិទនៅតាមបរិវេណរង់ចាំ ឬការិយាល័យ ។  
បើអ្នកមិនបានទទួលនូវអ្វីដែលអ្នកចង់បាន សូមដាក់សំណើរបស់អ្នកជាលាយលក្ខណ៍អក្សរ ។ សូមរក្សាពាក្យសុំនេះទុកមួយច្បាប់ជាប់នឹងខ្លួន ។ សូមអានសំណួរទី 15 ដល់ 20 ខាងក្រោម ដើម្បីបានដឹងព័ត៌មានបន្ថែម ។

**6. តើនរណាអាចជាអ្នកបកប្រែភាសាផ្ទាល់មាត់ ឬភាសាសរសេរ សម្រាប់ខ្ញុំ?**

អ្នកបកប្រែភាសាផ្ទាល់មាត់ ឬភាសាសរសេរ ត្រូវតែចេះនិយាយភាសាអង់គ្លេស និងភាសារបស់អ្នកយ៉ាងស្ទាត់ជំនាញ ។ អ្នកបកប្រែភាសាផ្ទាល់មាត់ ឬភាសាសរសេរ ត្រូវចេះពាក្យ ឬគំនិតផ្នែកសុខភាពផ្លូវចិត្ត ដែលគេប្រើ ។ អ្នកនោះត្រូវតែដឹងពីទស្សនៈចំពោះបញ្ហាសុខភាពផ្លូវចិត្ត ក្នុងវប្បធម៌របស់អ្នក ។ អ្នកបកប្រែភាសាផ្ទាល់មាត់ ឬសរសេរ ត្រូវតែបានទទួលការបណ្តុះបណ្តាល អំពីការរក្សាទុកព័ត៌មាន ដែលគេបានដឹងអំពីការសម្ងាត់របស់អ្នក ។

**7. តើអ្នកផ្តល់សេវាកម្មអាចឱ្យខ្ញុំនាំអ្នកបកប្រែភាសាផ្ទាល់មាត់ ឬសរសេរ របស់ខ្ញុំបានទេ?**

ទេ ។

**8. តើកំណត់ត្រាសុខភាពផ្លូវចិត្តរបស់ខ្ញុំ គួរមានសរសេរថា ខ្ញុំត្រូវការសេវាកម្មអ្នកបកប្រែភាសាផ្ទាល់មាត់ ឬសរសេរដែរឬទេ?**

បាទ/ចាស់ ។ អ្នកផ្តល់សេវាកម្មរបស់អ្នក ត្រូវកត់ត្រាទុកនូវភាសាដែលអ្នកនិយាយនិងថាតើអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ ឬសរសេរដែរឬទេ ។

**9. តើពេលណាទើបខ្ញុំមានសិទ្ធិបានទទួលអ្នកបកប្រែភាសាសរសេរ?**

អ្នកផ្តល់សេវាកម្មត្រូវបកប្រែឯកសារ បើភាសាដំបូងរបស់អ្នកជា “ភាសាដែលអ្នកត្រូវប្រើ” (threshold language) ។ ភាសាណាមួយត្រូវចាត់ទុកថាជា “ភាសាដែលគេត្រូវប្រើ” អាស្រ័យលើភាគរយ ឬចំនួននៃមនុស្សនៅក្នុងស្រុកដែលប្រើភាសានេះ ។ សម្រាប់សុខភាពផ្លូវចិត្តមេឌិកាល់ (Medi-Cal Mental Health) “ភាសាដែលគេត្រូវប្រើ” មានន័យថា ជាភាសាដំបូងរបស់អ្នកទទួលបានចំនួន 3,000 នាក់ ឬមានចំនួនប្រាំភាគរយនៃចំនួនអ្នកទទួលបានសរុប នៅក្នុងស្រុក ។ សូមអាន លើចំណុចខ្លះខាងក្រោម សម្រាប់ព័ត៌មានអំពីភាសាដែលគេប្រើនៅក្នុងសុខភាពផ្លូវចិត្តមេឌិកាល់ (Medi-Cal Mental

Health) (ខែតុលា ឆ្នាំ 2011) ៖

<http://www.dmh.ca.gov/dmhdocs/docs/notices11/Enclosure2.pdf>

**10. តើខ្ញុំអាចដឹងបានដោយរបៀបណាថា ភាសារបស់ខ្ញុំជា “ភាសាដែលគេប្រើ”?**

អ្នកអាចហៅទូរស័ព្ទទៅរកនាយកដ្ឋានសុខភាពផ្លូវចិត្តស្រុក (County Mental Health Department)

ដើម្បីបានដឹងថាភាសារបស់អ្នកជាភាសាដែលគេប្រើ ដែរឬទេ ។ ស្រុកនីមួយៗ មានលេខហៅដោយមិនបាច់អស់ប្រាក់មកកាន់ផ្នែកសុខភាពផ្លូវចិត្ត (Mental Health Access Line) ដែលអ្នកអាចហៅបាន ។ សូមអានព័ត៌មានលើចំណុចខ្លះខាងក្រោម សម្រាប់បញ្ជីលេខទូរស័ព្ទហៅមកកាន់

ផ្នែកសុខភាពផ្លូវចិត្តរបស់ស្រុក ៖ <http://www.dmh.ca.gov/docs/CMHDA.pdf>

ផែនការសុខភាពសាធារណៈ ឬឯកជនដទៃទៀត គួរតែមានព័ត៌មាននេះដែរ ។ អ្នកអាចស្នើសុំពីពួកគេបាន ។

**11. តើកំណត់ត្រាព័ត៌មានអ្វីដែលត្រូវបកប្រែ ?**

កម្មវិធីសុខភាពផ្លូវចិត្តស្រុក (County Mental Health) ត្រូវបកប្រែនូវព័ត៌មានជា លាយលក្ខណៈអក្សរដូចខាងក្រោម តាមភាសាដែលគេប្រើ ៖

- កូនសៀវភៅ ឬខិតប័ណ្ណសេវាកម្មសមាជិក
- លិខិតទំនាក់ទំនងទូទៅ
- ឯកសារដំណោះស្រាយលើបញ្ហា បណ្តឹងសារទុក្ខ និងសវនាការយុត្តិធម៌របស់អ្នកទទួលបានផល
- ការអង្កេតអំពីសេចក្តីពេញចិត្តរបស់អ្នកទទួលបានផល
- ការយល់ព្រមតាមការបានដឹង ឬសម្រាប់បែបបទផ្សេងៗស្រុក
- បែបបទព័ត៌មានសម្ងាត់ និងបែបបទបញ្ជាព័ត៌មាន
- ការណែនាំអំពីសេវាកម្មចំពោះអតិថិជន
- សម្ភារៈអប់រំសុខភាពផ្លូវចិត្ត
- ភស្តុតាងដែលបញ្ជាក់ថាឯកសារដែលបកប្រែហើយ បានយកទៅចែកចាយ និងប្រើប្រាស់

ផែនការសុខភាពឯកជន ឬសាធារណៈផ្សេងទៀត ក៏ត្រូវតែបកប្រែឯកសារទាំងនេះផងដែរ ដើម្បីធ្វើតាមច្បាប់រដ្ឋ និងសហព័ន្ធ ។

**12. តើមានឯកសារដទៃទៀតដែលត្រូវតែបកប្រែដែរឬទេ ?**

មាន ។ ស្ថិតក្រោមច្បាប់រដ្ឋ អ្នកដែលបានទទួលការថែទាំដោយមិនស្ម័គ្រចិត្ត ត្រូវតែ បានទទួលនូវការជូនដំណឹងជាភាសាដំបូងរបស់ខ្លួន ។ ដើម្បីអនុវត្តតាមច្បាប់រដ្ឋ និងសហព័ន្ធ អ្នកផ្តល់សេវាកម្មអាចត្រូវបកប្រែឯកសារផ្សេងៗទៀតផងដែរ ដោយមានរួមទាំង តែក៏មិនកំណត់តែលើ ៖

- ការដាក់ពាក្យសុំសេវាកម្ម
- ការបញ្ជាក់កំណត់ត្រា
- សេវាកម្មតម្រូវតាមបុគ្គល ឬផែនការព្យាបាល
- ក្រោយការថែទាំ ឬផែនការចេញពីមន្ទីរថែទាំ
- សេចក្តីជូនដំណឹងអនុវត្តសកម្មភាព លើការផ្តល់សេវាកម្ម និងសិទ្ធិសុំធ្វើខ្លួនឯង

**13. តើអាចមានអ្វីកើតឡើង បើអ្នកផ្តល់សេវាកម្មរបស់ខ្ញុំ បដិសេធមិនបកប្រែកំណត់ត្រារបស់ខ្ញុំ?**

ករណីខាងមិនបកប្រែ អាចជាការរំលោភលើច្បាប់សហព័ន្ធ និង/ឬរដ្ឋ ។ សូមអានសំណួរទី 15 ខាងក្រោម ។ ក្នុងករណីណាក៏ដោយ តាមកម្រិតអប្បបរមា អ្នកផ្តល់សេវាកម្មត្រូវតែ ផ្តល់ជូននូវការបកប្រែផ្ទាល់មាត់ នូវព័ត៌មានជាលាយលក្ខណ៍អក្សរទាំងអស់ ។

**14. តើយ៉ាងម្តេចដែរ ប្រសិនបើភាសារបស់ខ្ញុំមិនមែនជា “ភាសាដែលគេប្រើ” —តើខ្ញុំនៅតែមានសិទ្ធិបានទទួលឯកសារដែលបកប្រែរួចហើយដែរឬទេ?**

វាអាស្រ័យលើហេតុការណ៍ ។ ការជូនដំណឹងអំពីការព្យាបាលសុខភាពផ្លូវចិត្តដោយមិនស្ម័គ្រចិត្ត ត្រូវតែ ផ្តល់ជូនជាភាសាដំបូងរបស់អ្នក ។ អ្នកផ្តល់សេវាកម្មអាចត្រូវបកប្រែឯកសារដទៃទៀត ដោយរួមទាំងឯកសារយោងពីខាងលើ ក្នុងសំណួរទី 11 និង 12 ។ ច្បាប់ក្នុងផ្នែកនេះ កំពុងស្ថិតក្នុងពង្រាង ដូច្នេះយើងមិនអាចផ្តល់ឱ្យអ្នកនូវចម្លើយជាក់លាក់បានឡើយ ។

**15. តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកផ្តល់សេវាកម្មរបស់ខ្ញុំ បដិសេធមិនផ្តល់អ្នកបកប្រែភាសាផ្ទាល់មាត់ ឬសរសេរឱ្យខ្ញុំ?**

សូមឱ្យអ្នកផ្តល់សេវាកម្មរបស់អ្នក ផ្តល់ការពន្យល់ជាលាយលក្ខណ៍អក្សរ ហើយស្នើសុំនូវឯកសារគោលនយោបាយរបស់ពួកគេ ស្តីអំពីសេវាកម្មអ្នកបក ប្រែភាសាផ្ទាល់មាត់ និងសរសេរ ។ សួរអំពីដំណើរការបណ្តឹងសារទុក្ខរបស់អ្នកផ្តល់សេវាកម្ម ។ អ្នកអាចដាក់ពាក្យប្តឹងខាងក្រៅ ជាមួយភ្នាក់ងាររដ្ឋ ឬសហព័ន្ធ ។ អ្នកគួរបញ្ជាក់ថា តើការដាក់ពាក្យបណ្តឹងសារទុក្ខខាងក្នុង ជាការចាំបាច់ដែរឬទេ នៅមុនពេលដាក់ពាក្យបណ្តឹងខាងក្រៅ ។

**16. តើបណ្តឹងសារទុក្ខខាងក្នុង បណ្តឹង និងរឿងក្តី ខុសគ្នាយ៉ាងដូចម្តេច?**

បណ្តឹងសារទុក្ខខាងក្នុង គឺការដាក់ពាក្យប្តឹងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាកម្ម ។ ជាទូទៅ បណ្តឹងជាការប្តឹងទៅកាន់ភ្នាក់ងាររដ្ឋបាល ដែលទទួលខុសត្រូវលើអ្នកផ្តល់សេវាកម្ម ។ រឿងក្តី គឺជាបណ្តឹងទៅកាន់តុលាការ ។

**17. តើខ្ញុំគួរបញ្ជូនព័ត៌មានអ្វីខ្លះទៅក្នុងបណ្តឹងសារទុក្ខ ឬពាក្យបណ្តឹង?**

បណ្តឹងសារទុក្ខ ឬពាក្យបណ្តឹង គួររួមបញ្ចូលនូវព័ត៌មានដូចតទៅ ៖

- ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ហត្ថលេខា របស់អ្នក និងកាលបរិច្ឆេទ
- ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទរបស់អ្នកផ្តល់សេវាកម្ម
- របៀប មូលហេតុ និងពេលវេលាដែលរឿងហេតុបានកើតឡើង ។ ឧទាហរណ៍ “គេបដិសេធមិនផ្តល់អ្នកបកប្រែភាសាផ្ទាល់មាត់ឱ្យខ្ញុំ នៅថ្ងៃទី 1 ខែឧសភា ឆ្នាំ2012 ។ ពេទ្យចិត្តសាស្ត្របាននិយាយថា មិនមានអ្នកបកប្រែភាសាផ្ទាល់មាត់ទេ” ។ “I was denied an interpreter on May 1, 2012. The psychiatrist said that no interpreter was available.”)

សូមកុំភ្លេចរក្សាទុកមួយច្បាប់ជាប់នឹងខ្លួន ។ ការដាក់បណ្តឹងសារទុក្ខ ឬបណ្តឹងជាលាយលក្ខណ៍អក្សរ ជាមួយអ្នកផ្តល់សេវាកម្មរបស់អ្នក អចេរីធីដី ល្បឿនបំផុត ក្នុងការទទួលបាននូវអ្វីដែលអ្នកចង់បាន ។ ពាក្យបណ្តឹងចំពោះភ្នាក់ ងាររដ្ឋ ឬសហព័ន្ធ ដែលមាននិយាយខាងក្រោម អាចត្រូវចំណាយពេលវេលាច្រើន ដើម្បីធ្វើការស៊ើបអង្កេត ។ ប្រសិនបើអ្នកផ្តល់សេវាកម្មរបស់អ្នក មិនអើពើ ឬបដិសេធសំណើរបស់អ្នក យើងសូមជំរុញឱ្យអ្នកដាក់ពាក្យបណ្តឹងជាមួយនឹងភ្នាក់ងាររដ្ឋ ឬសហព័ន្ធ ដើម្បីបានទទួលនូវអ្វីដែលអ្នកចង់បាន ។

**18. តើខ្ញុំអាចដាក់ពាក្យបណ្តឹងទៅកាន់ភ្នាក់ងាររដ្ឋឬយណា?**

បើអ្នកដឹងថាអ្នកផ្តល់សេវាកម្មថែទាំសុខភាពផ្លូវចិត្តរបស់អ្នក មានការរើសអើង ចំពោះអ្នក ដោយសារតែដើមកំណើតជាតិសាសន៍របស់អ្នក ដោយការមិនផ្តល់ឱ្យ អ្នកនូវសេវាកម្មអ្នកបកប្រែភាសាផ្ទាល់មាត់ ឬសរសេរ អ្នកអាចដាក់ពាក្យបណ្តឹងជាមួយនឹងក្រសួងយុត្តិធម៌ការងារ និងគេហកិច្ច (DFEH, Department of Fair Employment and Housing) ។ សូមទស្សនា DFEH អនឡាញ តាមរយៈអាសយដ្ឋាន [www.dfeh.ca.gov](http://www.dfeh.ca.gov) ឬហៅទូរស័ព្ទទៅជួបជួបគេ តាមរយៈលេខ (800) 884-1684 ដើម្បីរៀបចំការណាត់ជួប ដើម្បីដាក់ពាក្យបណ្តឹង ។

ជាទូទៅ ការប្តឹងទៅកាន់រដ្ឋ ប្រឆាំងនឹងអ្នកផ្តល់សេវាកម្មសាធារណៈ ត្រូវប្តឹងឱ្យបានក្នុងរង្វង់ 180 ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលអ្នកគិតថា ទង្វើនោះជាការរើសអើង។ ការប្តឹងទៅកាន់រដ្ឋ ប្រឆាំងនឹងអ្នកផ្តល់សេវាកម្មឯកជន ត្រូវប្តឹងក្នុងរង្វង់មួយឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលអំពើរើសអើងបានកើតឡើង ។ បើអ្នកចង់ដាក់ពាក្យបណ្តឹង វាជារឿងសំខាន់ដែលអ្នកត្រូវទាក់ទងជាមួយនឹងមេធាវីដែលមានសេវាសេរីនៅក្នុងសំណួរទី 20 សម្រាប់បានព័ត៌មានបន្ថែម ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ។

**19. តើខ្ញុំអាចដាក់ពាក្យបណ្តឹងទៅកាន់ភ្នាក់ងារសហព័ន្ធ មួយណា?**

អ្នកអាចដាក់ពាក្យបណ្តឹងជាមួយនឹងភ្នាក់ងារសហព័ន្ធដែលមានឈ្មោះថា ការិយាល័យសិទ្ធិពលរដ្ឋ (OCR, Office of Civil Rights) ។ ទស្សនា OCR អនឡាញនៅឯ [www.hhs.gov/ocr/civilrights/complaints](http://www.hhs.gov/ocr/civilrights/complaints) ឬហៅទូរស័ព្ទទៅជួប ពួកគេបានតាមរយៈលេខ (800) 368-1019 ។

ជាទូទៅ បណ្តឹងទៅកាន់ភ្នាក់ងារសហព័ន្ធ ត្រូវធ្វើឡើងក្នុងរង្វង់ 180 គិតចាប់ពីថ្ងៃដែលអ្នកគិតថាអំពើហិង្សាបានកើតឡើង ។ OCR អាចពន្យារអំឡុងពេល 180 បានបើអ្នកអាចបង្ហាញពួកគេនូវ “មូលហេតុល្អៗ” (good cause) ។ សូមទំនាក់ទំនងជាមួយនឹងមេធាវី ដែលមានសរសេរនៅក្នុងសំណួរទី 20 សម្រាប់ព័ត៌មានបន្ថែម ។

**20. តើមានមេធាវីសម្រាប់ជួយខ្ញុំបានទេ?**

មាន ។ អ្នកអាចហៅមេធាវីការពារសិទ្ធិអ្នកជម្ងឺសុខភាពផ្លូវចិត្តស្រុក (County Mental Health Patients’ Rights Advocate) ។ អានព័ត៌មាននៅក្នុងគេហទំព័រភ្ជាប់ខាងក្រោម សម្រាប់បញ្ជីឈ្មោះនៃការិយាល័យសិទ្ធិ អ្នកជម្ងឺស្រុក (County Patients’ Rights) ៖ [http://www.disabilityrightsca.org/OPR/practice\\_directory.pdf](http://www.disabilityrightsca.org/OPR/practice_directory.pdf)

អ្នកក៏អាចហៅទូរស័ព្ទមកកាន់អង្គការ Disability Rights California តាមរយៈលេខ 1-800-776-5746 ។

យើងចង់ដឹងដំណឹងពីអ្នក! ប្រកាសពីការអានព័ត៌មានការពិតនេះរួច សូមចូលរួមការអង្កេតខ្លីៗមួយនេះ ហើយផ្តល់ចម្លើយត្រូវប្រសិនបើអ្នកមកកាន់យើងខ្ញុំ ។

សំណួរអង្កេតជាភាសាអង់គ្លេស ៖ <http://fs12.formsite.com/disabilityrightsca/form54/index.html>

សំណួរអង្កេតជាភាសាអេស្បាញ ៖ <http://fs12.formsite.com/disabilityrightsca/form55/index.html>

ស្លាកស្នាមទុយស ការរើសអើង កម្មវិធីគោលនយោបាយកាត់បន្ថយ និងការឈានមុខ ដើម្បីលុបបំបាត់ការរើសអើង (APEDP, Stigma, Discrimination, Reduction and Advancing Policy to Eliminate Discrimination Program), បានទទួលថវិកាឧបត្ថម្ភពីច្បាប់ក្តីអំពីសេវាកម្មសុខភាពផ្លូវចិត្ត (Mental Health Services Act (Prop. 63)) ដែលយល់ព្រមដោយអ្នកបោះឆ្នោត និងមើលការទូស្រុតដោយ អាជ្ញាធរសេវាកម្មសុខភាពផ្លូវចិត្តរដ្ឋកាលីហ្វ័រនីញ៉ា (CaIMHSA, California Mental Health Services Authority) ។ ស្រុក MHPA ផ្តល់ថវិកាគាំទ្រ CaIMHSA ដែលជាអង្គការស្រុកដែលរដ្ឋាភិបាលធ្វើការដើម្បី លើកកម្ពស់លទ្ធផលសុខភាពផ្លូវចិត្តសម្រាប់បុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍ ។ CaIMHSA ធ្វើប្រតិបត្តិការសេវាកម្ម និងកម្មវិធីអប់រំនៅទូទាំងរដ្ឋ ដោយគិតទាំងផ្នែកគំបន់ និងមូលដ្ឋាន ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនា <http://www.calmhsa.org> ។



WELLNESS • RECOVERY • RESILIENCE